



**របាយការណ៍ប្រកួតប្រជែងលទ្ធផលការងារឆ្នាំ ២០២២
និងលើកទិសដៅការងារឆ្នាំ ២០២៣
របស់មន្ទីរពេទ្យឃុំស្រែចម្រុះខេត្តស្វាយរៀង**

ខេត្តស្វាយរៀង ស្ថិតនៅតំបន់វាលរាបមានផ្ទៃដីសរុប២.៩៦៦,៤០គម^២ ចែកចេញជា ៦ស្រុក ២ក្រុង ៦៨ឃុំ ១២សង្កាត់និង៦៩០ភូមិ ប្រជាពលរដ្ឋសរុប៦៦៤.៨៤៩នាក់ ស្រី៣៤២.៤០០នាក់ ស្មើនឹង១៥៧.៨៧៧គ្រួសារ។ ប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្មប្រមាណ៥៩% ឧស្សាហកម្ម និងសេវាកម្ម៤០% និងមុខរបរសិប្បកម្មប្រមាណ១%។ (ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង)

I. សមិទ្ធផលសម្រេចបាន

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

១.១. ការងាររដ្ឋបាល និងបុគ្គលិក

- មន្ត្រីសរុបចំនួន៥៥នាក់ស្រី១៣នាក់ មន្ត្រីទៅសិក្សានៅបរទេសចំនួន១នាក់ មន្ត្រីកិច្ចសន្យាចំនួន៣នាក់។ បានទទួលលិខិតចូលចំនួន៣១៩ច្បាប់និងបានបញ្ជូនលិខិតចេញចំនួន៩៣៨ច្បាប់។

១.២. ការងារបណ្តុះបណ្តាល និងមជ្ឈមណ្ឌល

- បានបណ្តុះបណ្តាលជំនាញរយៈពេលវែងរួមមាន៖ ផ្នែកជួសជុលម៉ាស៊ីនកសិកម្មខ្នាតតូច ផ្នែកកាត់ដេរសម្លៀកបំពាក់បុរស-នារី និងផ្នែកកុំព្យូទ័ររដ្ឋបាល មានសិក្ខាកាមចំនួន៣៨នាក់ ស្រី ២០នាក់ និងបានបណ្តុះបណ្តាលជំនាញរយៈពេលខ្លីរួមមាន៖ ជំនាញធ្វើជីកំប៉ុស្តគោក ថែទាំម៉ាស៊ីនកសិកម្មខ្នាតតូច និងជំនាញកែច្នៃត្រសក់បាវ ចំនួន១៥វគ្គ មានសិក្ខាកាមចូលរួមចំនួន៣២៥នាក់ ស្រី៣១២៧នាក់។

- បានចុះតាមដាន និងវាយតម្លៃសិក្ខាកាមដែលបានបញ្ចប់វគ្គ ចំនួន១៣៣ភូមិ នៅក្នុងក្រុង/ស្រុក ទាំង៨ ទូទាំងខេត្ត។

១.៣. ការងារផែនការ

- បានចូលរួមសិក្ខាសាលា បណ្តុះបណ្តាល និងចូលរួមប្រជុំ ពាក់ព័ន្ធលើការងារកសាងផែនការ ចំនួន៨លើកនៅក្នុងខេត្ត ក្រៅខេត្ត និងតាមប្រព័ន្ធអនឡាញ។

- បានបណ្តុះបណ្តាលស្តីពីការកសាងផែនការដល់មន្ត្រីចំនួន២វគ្គ។

- បានចុះត្រួតពិនិត្យ និងតាមដានការអនុវត្តថវិកាកម្មវិធីចំនួន៥០លើក នៅក្រុង ស្រុក ទាំង៨។

- បានធ្វើផែនការឆ្លើយតបសមាហរណកម្មថ្នាក់ឃុំ/សង្កាត់ កសាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ(២០២៣-២០២៧) និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២៣-២០២៥) សម្រាប់អភិវឌ្ឍន៍ខេត្ត និងផែនការសកម្មភាពអនុវត្តឆ្នាំ២០២៣។

១.៤.ការងារផ្គត់ផ្គង់ហិរញ្ញវត្ថុ

ជំពូក	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ២០២១	ឥណទាន បានចំណាយ	ឥណទាន នៅសល់	ភាគរយ ចំណាយ
៦០	ការទិញ	១៧៧ ០០០ ០០០៛	១៦៤ ៥២៩ ៣៥០៛	១២ ៤៧០ ៦៥០៛	៩៣%
៦១	សេវាកម្ម	១ ៤៩៨ ១០០ ០០០៛	១ ៤៦៧ ២៧៣ ៦០០៛	៣០ ៨២៦ ៤០០៛	៩៧,៩%
៦៣	ពន្ធនិងអាករ	៣ ០០០ ០០០៛	១ ៧៥០ ០០០៛	១ ២៥០ ០០០៛	៥៨,៣%
៦៤	បន្ទុកបុគ្គលិក	១ ០១២ ០០០ ០០០៛	៨២២ ១៩៧ ៥០០៛	១៨៩ ៨០២ ៥០០៛	៨១,២%
សរុបរួម៖		២ ៦៨៧ ៣០០ ០០០៛	២ ៤៥៥ ៧៥០ ៤៥០៛	២៣១ ៥៤៩ ៥៥០៛	៩១,៣%

- បានចូលរួមសិក្ខាសាលា, បណ្តុះបណ្តាល និងប្រជុំពាក់ព័ន្ធ លើការងារកសាងផែនការថវិកា ការងារលទ្ធកម្ម ការងារសមិទ្ធកម្ម ការងារគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅ ក្នុងខេត្ត ក្រៅខេត្ត និងតាមប្រព័ន្ធអនឡាញចំនួន១៦លើក។

- បានរៀបចំឯកសារសុំធានាចំណាយ, បើកសំណើពិគ្រោះថ្លៃ និងប្រគល់ទទួលការផ្គត់ផ្គង់ប្រេង ឥន្ធនៈធមាសទី១, ការផ្គត់ផ្គង់សម្ភារការិយាល័យ, ការផ្គត់ផ្គង់សម្ភារបរិក្ខារនិងសង្ហារឹម នឹងរៀបចំ ឯកសារធានាចំណាយប្រេងឥន្ធនៈធមាសទី២ ចំនួន៥លើក។

- បានប្រគល់ទទួលការងារជួសជុលផ្លូវជនបទ ដោយក្រាលបេតុងផ្ទឹងដែក ប្រវែង១.០០០ម នៅឃុំ ស្វាយជ្រំ ស្រុកស្វាយជ្រំ ,ការងារផ្គត់ផ្គង់ ប្រេងឥន្ធនៈ ការថែទាំបណ្តាញអគ្គិសនី របេយន្ត សម្ភារបរិក្ខារ និង ការងារ ជួសជុលរោងដាក់របេយន្តទំហំ៣០០,៥ម^២ និងជួសជុលសាបខាងក្នុងមន្ទីរទំហំ២៥៣ម^២។

១.៥.ការងារអធិការកិច្ច និងសវនកម្ម

- ប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អាជ្ញាធរសវនកម្មជាតិ នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងអគ្គាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះធ្វើ អធិការកិច្ច លើការងារគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកិច្ចសហប្រតិបត្តិការ ការងាររបស់ខេត្តស្វាយរៀង ក្នុងការិយបរិច្ឆេទ២០២០ និងឆ្នាំពាក់ព័ន្ធ និងធ្វើអធិការកិច្ច លើការងារ គ្រប់គ្រងរដ្ឋបាល-ហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងការិយបរិច្ឆេទ២០២១ និងឆ្នាំពាក់ព័ន្ធ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចំនួន៦លើក។

១.៦.ការងារយ៉ែនឌ័រ

- បានចូលរួមវេទិកាជាតិ ស្តីពីស្ត្រីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ នៅសាលាខេត្ត និង ចូលរួមក្នុងកម្មវិធីយុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ នៅវិទ្យាល័យស្វាយរៀង។

- ថ្នាក់ដឹកនាំមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តទាំងអស់ បានចូលរួមពិធីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិលើកទី១១១ ៨ មីនា ឆ្នាំ២០២២ និងផ្តល់វត្ថុអនុស្សាវរីយ៍ជូននារីក្នុងម្នាក់ៗទទួលបាននូវ សំពត់ចំនួន១ និងថវិកា ចំនួន៥០.០០០៛ និង សំណេះសំណាល ជាមួយមន្ត្រីចូលនិវត្តន៍ចំនួន២៣នាក់ និងផ្តល់វត្ថុអនុស្សាវរីយ៍ជូនក្នុងម្នាក់ៗ ទទួលបានកន្សែងពោះគោចំនួន១ និងថវិកាចំនួន១០០.០០០៛។ បានចុះសួរសុខទុក្ខមន្ត្រីចូលនិវត្តន៍ ដែលមានជំងឺ និងបានឧបត្ថម្ភថវិកាចំនួន៩៥០.០០០៛ និងសម្ភារប្រើប្រាស់មួយចំនួន។

- បានចុះសួរសុខទុក្ខមន្ត្រីសម្រាលមាតុភាព និងបានឧបត្ថម្ភថវិកាចំនួន៦៥០.០០០៛។

២.ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

- បានបញ្ចប់កែលម្អផ្លូវជនបទ ពីផ្លូវជើសទៅជាផ្លូវក្រាលក្រួសក្រហម និងខ្សាច់ភ្នំ ប្រវែង១៤.១៨៥ម នៅស្រុកស្វាយជ្រំ ស្រុករមាសហែក និងស្រុករំដួល។

- បានបញ្ចប់សាងសង់ផ្លូវជនបទ ដោយលើកដីស ប្រវែង៨៥.០០០ម ក្នុងគម្រោងសាច់ប្រាក់ ពលកម្ម នៅស្រុកស្វាយជ្រំ ស្រុករំដួល និងស្រុករមាសហែក។
- បានបញ្ចប់ថែទាំផ្លូវជនបទជាប្រចាំ ក្រាលក្រួសក្រហម និងខ្សាច់ភ្នំ ប្រវែង ១២២.០០០ម នៅស្រុករមាសហែក ស្រុកស្វាយជ្រំ និងស្រុករំដួល។
- បានបញ្ចប់ថែទាំផ្លូវជនបទជាបន្ទាន់ ប្រវែង ២.០០០ម នៅស្រុកស្វាយជ្រំ។
- បានបញ្ចប់ថែទាំផ្លូវជនបទជាលក្ខណៈខ្ពស់ ដោយក្រាលក្រួសក្រហម ប្រវែង១៦.៤០០ម នៅ ស្រុករមាសហែក។
- បានបញ្ចប់សាងសង់ផ្លូវជនបទក្រាលបេតុងផ្ទឹងដែក ប្រវែង ១.០០០ម នៅស្រុកស្វាយជ្រំ។
- បានបញ្ចប់ថែទាំផ្លូវកៅស៊ូជាប្រចាំ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ប្រវែង៥៩.៦០០ម នៅ ស្រុកស្វាយជ្រំ ស្រុកចន្ទ្រា ស្រុករំដួល និងស្រុកស្វាយទាប សម្រេចបាន១០០%។
- បានកំពុងសាងសង់ផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ប្រភេទDBST ប្រវែង ៨.៨០០ម នៅ ស្រុកស្វាយជ្រំ ស្រុកចន្ទ្រា និងក្រុងបារិត សម្រេចបាន ៦០%។

៣. ការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

៣.១. ការងារផ្គត់ផ្គង់ទឹកជនបទ

- បានសាងសង់អណ្តូងស្នប់អាហ្វ្រិដេវ និងធ្វើតេស្តគុណភាពទឹកចំនួន ២៩ អណ្តូង នៅស្រុក ស្វាយជ្រំ រំដួលនិងរមាសហែក។
- បានជួសជុលអណ្តូងស្នប់អាហ្វ្រិដេវចំនួន១១៨អណ្តូង នៅស្រុករំដួល រមាសហែក និងស្វាយជ្រំ។
- បានចុះស្រង់ទិន្នន័យអណ្តូងទឹកខូចចំនួន១៥៨អណ្តូង នៅស្រុករំដួល និងរមាសហែក។
- បានចុះឆ្លើយតបសមាហរណកម្ម ស្តីពីការអប់រំអនាម័យនៃការប្រើប្រាស់ទឹកចំនួន២០វគ្គនៅ ស្រុកស្វាយជ្រំ និងស្រុករមាសហែក។
- បានចូលរួមសិក្ខាសាលា បណ្តុះបណ្តាល និងប្រជុំពាក់ព័ន្ធលើវិស័យ ផ្គត់ផ្គង់ទឹកស្អាត ការរស់ នៅស្អាត និងអនាម័យជនបទនៅក្នុងខេត្ត ក្រៅខេត្ត និងតាមប្រព័ន្ធអនឡាញចំនួន១៧លើក។

៣.២. ការងារថែទាំសុខភាពជនបទ

- បានប្រារព្ធពិធីប្រកាសខេត្តទទួលស្គាល់ជាផ្លូវការខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល ក្រោមអធិបតីភាព **ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក ព័ន្ធន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ** មានអ្នកចូលរួមសរុបចំនួន៩៥០នាក់។
- បានផ្តល់សម្ភារបង្គន់អនាម័យគ្រឿងក្រោម ដល់គ្រួសារក្រីក្រចំនួន៣៣០បង្គន់ នៅស្រុក ស្វាយជ្រំ ស្រុកស្វាយទាប និងស្រុករមាសហែក។
- បានផ្តល់សារអប់រំ ទៅដល់ឃុំ/សង្កាត់ទាំង៨០ទូទាំងខេត្ត ដើម្បីធ្វើយុទ្ធនាការចាក់ផ្សាយ សារអប់រំប្រជាពលរដ្ឋឲ្យប្រតិបត្តិអនាម័យល្អ និងផ្សព្វផ្សាយតាមវិទ្យុចំនួន១២ខែ។
- បានចុះផ្តល់សម្ភារអនាម័យមានផ្ទាំងលាងដៃចំនួន ៤.៣០០ផ្ទាំង ,Poster A2 ចំនួន ៤៣០សន្លឹក , សាប៊ូដុំចំនួន៦៤.៤០០ដុំ និងសំឡីអនាម័យស្រ្តីចំនួន២១.៥០០កញ្ចប់ នៅក្នុង តំបន់សេដ្ឋកិច្ចពិសេសចំនួន ៨កន្លែង ស្មើនឹង១២២រោងចក្រ ដើម្បីចែកជូនដល់កម្មករកម្មការនី ដែលជាជនងាយរងគ្រោះ ។
- បានចុះពិនិត្យតាមដានការចាក់ផ្សាយសារអប់រំអនាម័យ វិធីបង្ការការពារ និងសារជំរុញការ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន២លើក នៅ៨០ឃុំ/សង្កាត់ ក្នុងក្រុង ស្រុក ទាំង៨។

- បានចុះឆ្លើយតបសមាហរណកម្មស្តីពីការអប់រំ លំនៅឋាន ការប្រើប្រាស់បង្គន់ និងការរីករាលដាលនៃជំងឺផ្សេងៗចំនួន២៦វគ្គ។
- បានចូលរួមសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងចូលរួមប្រជុំនៅក្នុងនិងក្រៅខេត្ត ពាក់ព័ន្ធលើការងារអនាម័យជនបទ ការងារផ្គត់ផ្គង់ទឹកស្អាត និងសុខភាពចំនួន៣៧៨លើក។

៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

៤.១. ការងារអភិវឌ្ឍន៍សហគមន៍

- បានបណ្តុះបណ្តាល ពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ និងអនុគណៈកម្មាធិការជំនាញ ស្តីពីគោលការណ៍សម្របសម្រួលសហគមន៍ចំនួន១៣វគ្គ នៅស្រុកស្វាយជ្រំ និងស្រុករំដួល។
- បានបណ្តុះបណ្តាលគណៈកម្មការក្រុមផលិតកសិកម្មស្តីពីតួនាទី ភារកិច្ច និងជំនាញ សម្របសម្រួល ចំនួន៣វគ្គ នៅស្រុករមាសហែក និងស្រុកស្វាយជ្រំ។

៤.២. ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ

- ក្រុមជួយខ្លួនឯងមានទឹកប្រាក់សន្សំចំនួន ១៥២.៥៦៣.៨០០៛ សមាជិកខ្ចីចំនួន២៧៩នាក់ ស្រី១៨០នាក់ ស្មើនឹង៤៨ក្រុម នៅឃុំម្រាម និងឃុំចន្ទី ស្រុករមាសហែក។
- មូលនិធិអភិវឌ្ឍន៍ភូមិមានទឹកប្រាក់សន្សំចំនួន១៨៣.៦៥២.២០០៛ សមាជិកខ្ចីចំនួន២៧៦នាក់ ស្រី១៦៤នាក់ ស្មើនឹង៥១ក្រុម នៅឃុំជ្រៃធំ សម្បត្តិមានជ័យ មុខជា ម្រាម និងឃុំចន្ទី ស្រុករមាសហែក។
- មូលនិធិអភិវឌ្ឍន៍ឃុំមានទឹកប្រាក់សន្សំចំនួន៣៣.៦៣៤.០០០៛ សមាជិកខ្ចីចំនួន៤០នាក់ ស្រី២២នាក់ នៅឃុំម្រាម និងចន្ទី ស្រុករមាសហែក។
- បានចុះត្រួតពិនិត្យរបាយការណ៍មូលនិធិអភិវឌ្ឍន៍ភូមិ/ឃុំ និងក្រុមជួយខ្លួនឯង ចំនួន៣៣លើក នៅឃុំចន្ទី មុខជា សម្បត្តិមានជ័យ ជ្រៃធំ និងឃុំម្រាម ស្រុករមាសហែក។
- បានចុះឆ្លើយតបសមាហរណកម្មស្តីពីការពង្រឹងសមត្ថភាពគណៈកម្មការមូលនិធិភូមិឃុំ និងផ្សព្វផ្សាយពីនីតិវិធីគាំទ្រសហគមន៍សន្សំប្រាក់ចំនួន៤វគ្គ នៅឃុំចន្ទី ម្រាម មុខជា និងសម្បត្តិមានជ័យ ស្រុករមាសហែក។

៤.៣. ការងារអភិវឌ្ឍន៍ជនជាតិភាគតិច

- បានចុះកំណត់អត្តសញ្ញាណរកជនជាតិភាគតិច នៅឃុំស្វាយធំ និងឃុំធ្លក ស្រុកស្វាយជ្រំ។

៥. សមិទ្ធផលនៃការអនុវត្តគម្រោង និងកម្មវិធីសហប្រតិបត្តិការ

- បានបញ្ចប់សាងសង់ផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ប្រភេទDBST ប្រវែង៨គ.ម នៅស្រុកកំពង់រោទ៍ ជាលទ្ធផលសម្រេចបាន១០០% ជាជំនួយឥតសំណងរបស់ប្រទេសចិន (CHINA AID)។
- បានកំពុងសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់DBST ប្រវែង៥៧,២៣គ.ម នៅស្រុករំដួលកំពង់រោទ៍ និងស្វាយជ្រំ សម្រេចបាន៨៥% គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RIPPIII ABD)។

II. បញ្ហាប្រឈម

- ខ្វះថវិកាដើម្បីឆ្លើយតបទៅ និងផែនការសកម្មភាពជាអាទិភាពរបស់ឃុំ/សង្កាត់។
- ប្រជាជនមួយចំនួនពុំទាន់ធ្វើជាម្ចាស់ក្នុងការប្រើប្រាស់នូវសក្តានុពលនៃកម្លាំង និងធនធានដើម្បីដោះស្រាយរាល់បញ្ហារបស់ខ្លួនដោយខ្លួនឯង ពោលគឺនៅតែពឹងផ្អែកពីខាងក្រៅ។
- ការបម្រែបម្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍន៍ជនបទ។
- ស្ថានភាពជំងឺកូវីដ១៩បានធ្វើឱ្យការអភិវឌ្ឍនៅមូលដ្ឋានមានសន្ទុះយឺត។

- របាយន្តធុនធ្ងន់ផ្ទុកទំនិញលើសទម្ងន់ និងគោយន្តកង់ដែកចរាចរលើផ្លូវជនបទក្រាលក្រួសក្រហម ឬខ្សាច់ក្តី បានបណ្តាលឱ្យខូចផ្លូវនៅរដូវវស្សា។

III. ទិសដៅការងារឆ្នាំ ២០២៣

១. ការពង្រឹងស្ថាប័ន និងកសាងសមត្ថភាព

- បើកវគ្គបណ្តុះបណ្តាលស្តីពីការកសាងផែនការដល់មន្ត្រីចំនួន៣វគ្គ។
- បើកវគ្គបណ្តុះបណ្តាលជំនាញដល់មន្ត្រីតាមការិយាល័យចំនួន៣វគ្គ។
- បើកវគ្គបណ្តុះបណ្តាលជំនាញរយៈពេលវែង (៤ខែ/វគ្គ) ចំនួន៣វគ្គ។
- បើកវគ្គបណ្តុះបណ្តាលជំនាញរយៈពេលខ្លី (៥ថ្ងៃ/វគ្គ) ចំនួន១៥វគ្គ។
- ចុះផ្សព្វផ្សាយដល់មូលដ្ឋានសហគមន៍ និងជំរុញឱ្យប្រជាពលរដ្ឋចូលរៀនបានច្រើន។
- ត្រួតពិនិត្យ និងតាមដានការអនុវត្តគម្រោងថវិកាកម្មវិធីចំនួន៥០លើក។
- ចុះតាមដាន និងវាយតម្លៃសិក្ខាកាមដែលបានបញ្ចប់វគ្គរួចដល់មូលដ្ឋានសហគមន៍។

២. ការងារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍

- បន្តថែទាំផ្លូវជនបទជាលក្ខណៈខួប ក្រាលក្រួសក្រហម ប្រវែង១៦.៤០០ម ដើម្បីបញ្ចប់សុពលភាពធានារយៈវែង។
- ចុះស្រង់ទិន្នន័យផ្លូវជនបទ និងធ្វើបច្ចុប្បន្នភាពផ្លូវជនបទដើម្បីរៀបចំបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ។
- បន្តសាងសង់ផ្លូវជនបទពីផ្លូវដីសទៅជាផ្លូវក្រាលក្រួសក្រហម និងខ្សាច់ក្តី។

៣. ការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

- សាងសង់អណ្តូងស្នប់អាហ្វ្រូដេរ៉ូចំនួន២៩នៅស្រុកស្វាយជ្រំ រមាសហែក និងស្វាយទាប។
- ធ្វើតេស្តគុណភាពទឹកចំនួន២៩ នៅនៅស្រុកស្វាយជ្រំ រមាសហែក និងស្វាយទាប។
- ចុះផ្សព្វផ្សាយការអប់រំអនាម័យនៃការប្រើប្រាស់ទឹកចំនួន២០វគ្គ។
- រៀបចំផែនការចែកបង្គន់គ្រឿងក្រោមដល់គ្រួសារក្រីក្រចំនួន៣៥០បង្គន់ នៅក្នុង៨ក្រុង/ស្រុក
- ចុះអប់រំលើកកម្ពស់អនាម័យជនបទចំនួន២៦វគ្គ នៅស្រុក/ក្រុងទាំង៨។
- ប្រជុំក្រុមការងារបច្ចេកទេស PWG/RWSSH ប្រចាំត្រីមាសចំនួន ៤លើក នៅឆ្នាំ២០២៣ ។
- ប្រជុំពិនិត្យវឌ្ឍនភាព និងរក្សានិរន្តរភាព ODF ស្រុកក្រុងទាំង ៨ ក្នុងខេត្តស្វាយរៀង ។
- ប្រជុំពិនិត្យវឌ្ឍនភាព និងរក្សានិរន្តរភាព ODF និងធ្វើផែនការ ODP Plush ឃុំសង្កាត់ ចំនួន ៨០ ឃុំ សង្កាត់ នៅស្រុក ក្រុងទាំង៨ ។

៤. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

- ចុះត្រួតពិនិត្យ និងប្រជុំបើកវគ្គមូលនិធិអភិវឌ្ឍន៍ភូមិ ក្រុមជួយខ្លួនឯង និងមូលនិធិអភិវឌ្ឍន៍ឃុំ
- ពង្រឹងសមត្ថភាពគណៈកម្មការមូលនិធិអភិវឌ្ឍន៍ ភូមិ ឃុំ និងផ្សព្វផ្សាយពិនិត្យវិធី គាំទ្រសហគមន៍ចំនួន៤វគ្គ។

- បណ្តុះបណ្តាលពង្រឹងសមត្ថភាព គ.អ.ក ចំនួន១៣វគ្គ ទាំង០៨ ក្រុង ស្រុក។

៥. សមិទ្ធិផលនៃការអនុវត្តន៍គម្រោង និងកម្មវិធីសហប្រតិបត្តិការ

- បន្តសាងសង់ផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់DBST ប្រវែង៥៧,២៣គ.ម នៅស្រុករំដួលស្រុកកំពង់រោទ៍ និងស្រុកស្វាយជ្រំ គម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RIPPIII ABD) ។

IV-សេចក្តីសន្និដ្ឋាន

សកម្មភាពគ្រប់ផ្នែក ដែលបានត្រៀមបម្រុងទុកជាមុនតាមផែនការគ្រោងទុក និងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ និងមានឆន្ទៈដើម្បីឆ្លើយតបទៅនឹងសកម្មភាពតម្រូវការ របស់សហគមន៍សមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំ២០២២នេះ គឺពិតជាធ្វើឱ្យការអភិវឌ្ឍ នៅក្នុងមូលដ្ឋានមានសន្ទុះប្រែប្រួលយ៉ាងឆាប់រហ័សទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច និងជាពិសេសជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើងជាលំដាប់ និងយើងសង្ឃឹមថាភាពក្រីក្រនៅតាម សហគមន៍នឹងត្រូវបានកាត់បន្ថយជាបណ្តើរៗ។

សេចក្តីដូចបានគោរពជម្រាបជូនខាងលើសូម **ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី** មេត្តាជ្រាបដោយក្តីអនុគ្រោះ។

សូម **ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី** មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំបាទ។

ប្រធានមន្ទីរ